



Long Beach Water

សេចក្តីជូនដំណឹងស្តីពីសវនាការសាធារណៈ

ទីក្រុងឡងប៊ិច សេចក្តីជូនដំណឹង ស្តីពីសវនាការសាធារណៈ សំណើបង្កើនអត្រាថ្លៃទឹក

អនុលោមតាមច្បាប់រដ្ឋ នាយកដ្ឋានទឹកឡងប៊ិច នឹងបើកសវនាការសាធារណៈ នៅថ្ងៃទី 29 ខែសីហា ឆ្នាំ 2019 ដើម្បីធ្វើការពិចារណាលើពាក្យគាំពារសាធារណជន ចំពោះសំណើបង្កើនអត្រាថ្លៃទឹក របស់ទីក្រុង ដែលនឹងចូលជាធរមាន នៅថ្ងៃទី 1 ខែតុលា ឆ្នាំ 2019 នេះ ។ ម្ចាស់គណនីទឹក នៅទីក្រុងឡងប៊ិច អាចគាំ ចំពោះសំណើកែប្រែអត្រាថ្លៃទឹក របស់ទីក្រុងបាន តាមរយៈពាក្យគាំជាលាយលក្ខណ៍អក្សរដែលត្រូវទទួលបាន ឱ្យបានមុនពេលបិទបញ្ចប់សវនាការសាធារណៈ ។

ពាក្យគាំ ជាលាយលក្ខណ៍អក្សរ ត្រូវតែទទួលបាន ឱ្យបានមុនកាលបរិច្ឆេទសវនាការសាធារណៈ ។
ក្រុមប្រឹក្សាឡងប៊ិច នៃគណៈកម្មាការទឹក
ជូនចំពោះ ៖ ជំនួយការប្រតិបត្តិ ចំពោះក្រុមប្រឹក្សា
1800 ផ្លូវ East Wardlow
ឡងប៊ិច, CA 90807
Sandy.Fox@lbwater.org

សវនាការសាធារណៈ ថ្ងៃទី 29 ខែសីហា ឆ្នាំ 2019
វេលាម៉ោង 7:00 ល្ងាច
រោងចក្រប្រតិបត្តិកម្មទឹកក្រោមដីឡងប៊ិច
បន្ទប់ប្រជុំ
2950 រុក្ខវិថី Redondo
ឡងប៊ិច, CA 90807

ដើម្បីស្នើសុំការជូនដំណឹងនេះ ជាភាសាផ្សេង សូមទាក់ទងទូរសព្ទលេខ 562-570-2300

Para solicitar este aviso en otro idioma, llame al 562-570-2300

Para hilingin ang abisong ito sa alternatibong wika, pakitawagan ang 562-570-2300

ហេតុអ្វីបានជាខ្ញុំទទួលបាន សេចក្តីជូនដំណឹងនេះ ?

ច្បាប់រដ្ឋ (សំណើច្បាប់ 218) កំណត់ឱ្យមាន ដំណើរការមួយ ដើម្បីកំណត់ ឬបង្កើន ប្រភេទមួយចំនួន នៃអត្រាថ្លៃ/ថ្លៃសេវា របស់ទីក្រុង ។ ជាពិសេស «ថ្លៃសេវាពាក់ព័ន្ធនឹងអចលនទ្រព្យ» (រួមទាំង អត្រាថ្លៃទឹក) ត្រូវតែមាន ដំណើរការបើកសវនាការសាធារណៈ/«ពាក្យគាំ ដោយមតិភាគច្រើន» ដែលមានផ្តល់ជាសេចក្តីជូនដំណឹង ។ សេចក្តីជូនដំណឹងនេះ គឺជាផ្នែក នៃដំណើរការនោះ ។ លោកអ្នកទទួលបាន សេចក្តីជូនដំណឹងនេះ ក្នុងរយៈពេល 45 ថ្ងៃ មុនថ្ងៃបើកសវនាការសាធារណៈ នៅថ្ងៃទី 29 ខែសីហា ឆ្នាំ 2019 ក្នុងនាមជា ម្ចាស់គណនី ដែលមានកំណត់រកឃើញថា រងផលប៉ះពាល់ ពីសំណើអត្រាថ្លៃទឹក ។ ក្នុងនាមជាម្ចាស់គណនី លោកអ្នកមានសិទ្ធិដាក់ ពាក្យគាំ ជាលាយលក្ខណ៍អក្សរ ចំពោះសំណើបង្កើនអត្រាថ្លៃនោះ ។

ម្ចាស់កំណត់ត្រា និងសាធារណជនទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមស្តាប់ សវនាការសាធារណៈនោះ ។ ក្រុមប្រឹក្សា នៃគណៈកម្មាការទឹក នឹងបើកសវនាការ ហើយធ្វើការពិចារណា លើរាល់សក្តិកម្ម និង ពាក្យគាំទាំងអស់ ចំពោះសំណើបង្កើនអត្រាថ្លៃនោះ ។ នៅពេលបិទសវនាការសាធារណៈ ក្រុមប្រឹក្សាអាចអនុម័តយកអត្រាថ្លៃថ្មី ប្រសិនបើពាក្យគាំ ជាលាយលក្ខណ៍អក្សរ ចំពោះសំណើបង្កើនអត្រានោះ មិនត្រូវបានបង្ហាញចេញមក ពីមតិភាគច្រើន នៃម្ចាស់គណនី ដែលបានកំណត់អត្តសញ្ញាណរួច ចំពោះអត្រាថ្លៃ ដែលត្រូវកែប្រែទេនោះ («ពាក្យគាំ ដោយមតិភាគច្រើន») ។

សំណើអត្រាថ្លៃទឹក និងថ្លៃសេវាលូទឹក ជាប្រចាំខែ ៖

ប្រសិនបើមានការឯកភាព អត្រាថ្លៃទឹកទាំងអស់ នឹងកើនឡើង 12 ភាគរយ ដែលនឹងចូលជាធរមាន នៅថ្ងៃទី 1 ខែតុលា ឆ្នាំ 2019 ។ គ្មានសំណើបង្កើនអត្រាថ្លៃសេវាលូទឹក នោះទេ ។ ក្រុមប្រឹក្សាឡងប៊ិច នៃគណៈកម្មាការទឹក បានឯកភាព លើការបង្កើនអត្រាថ្លៃទឹកទាំងអស់ ដែលត្រូវទូទាត់ ដោយអតិថិជនទឹក របស់នាយកដ្ឋានទឹកឡងប៊ិច (LBWD) ដែលត្រូវមាន សវនាការសាធារណៈ ដូចបញ្ជាក់ជូនរួចខាងលើនេះ និងការឯកភាព ពីក្រុមប្រឹក្សាក្រុង ។ ភាពងល់អិត អំពីសំណើអត្រាថ្លៃ សម្រាប់ចំណាត់ថ្នាក់អតិថិជនទាំងអស់ មានផ្តល់ជូន នៅខាងផ្នែកក្រោយ របស់សេចក្តីជូនដំណឹងនេះ ។

ឧទាហរណ៍ ការបង្កើនអត្រាថ្លៃ និងបង្កើន ថ្លៃមធ្យម ប្រចាំខែ របស់វិក្កយបត្រទឹក និងលូទឹករួមគ្នា សម្រាប់គ្រួសារធម្មតានីមួយៗ ចំនួន \$5.46 (ដោយសន្មតយក ការគណនា លើ 10 ខ្នាតរៀបចំវិក្កយបត្រ ទាំងសម្រាប់ទឹក និងលូទឹក) ។

ផលប៉ះពាល់លើវិក្កយបត្រ ប្រចាំខែ របស់គ្រួសារធម្មតានីមួយៗ ៖

	បច្ចុប្បន្ន	បង្កើន	សំណើ
ទឹក	\$45.63	\$5.46	\$51.09
លូទឹក	\$10.32	\$0.00	\$10.32
សរុបប្រចាំខែ	\$55.95	\$5.46	\$61.41

កំណត់សម្គាល់ ៖
តារាងនេះឆ្លុះបញ្ចាំងពី វិក្កយបត្រ ប្រចាំខែ សម្រាប់សេវា របស់គ្រួសារធម្មតានីមួយៗ ដោយសន្មតយក ការគណនា លើ 10 ខ្នាតរៀបចំវិក្កយបត្រ ។ «ខ្នាតរៀបចំវិក្កយបត្រ» មួយ ស្មើនឹង 748 ហ្គាឡុង ។

តើវិក្កយបត្រទឹក និងលូទឹករបស់ខ្ញុំ ត្រូវបានគណនា ដោយរបៀបណាដែរ ?

វិក្កយបត្រទឹករបស់អតិថិជន ម្នាក់ៗ ត្រូវបានរៀបចំឡើង ដោយមានសមាសភាគ របស់អត្រាថ្លៃ ចំនួនពីរផ្សេងពីគ្នា ៖ (i) ថ្លៃសេវា ជាប្រចាំថ្ងៃ ដោយផ្អែកលើទំហំម៉ែត្រ របស់អតិថិជន និងតួលេខ ជាប្រចាំថ្ងៃ ក្នុងកំឡុងពេលកំណត់ក្នុងវិក្កយបត្រ និង (ii) ថ្លៃបរិមាណ ដោយផ្អែកលើ បរិមាណទឹក ដែលអតិថិជន បានប្រើប្រាស់ ជាក់ស្តែង ។

វិក្កយបត្រលូទឹក ក៏ត្រូវបានរៀបចំឡើង ដោយបង្ហាញពី (i) ថ្លៃសេវា ជាប្រចាំថ្ងៃ ដោយផ្អែកលើទំហំម៉ែត្រ របស់អតិថិជន និងតួលេខ ជាប្រចាំថ្ងៃ ក្នុងកំឡុងពេលកំណត់ក្នុងវិក្កយបត្រ និង (ii) ថ្លៃបរិមាណ ដោយផ្អែកលើ បរិមាណទឹក ដែលអតិថិជន បានប្រើប្រាស់ ជាក់ស្តែង ដោយមានដែនកម្រិត ត្រឹមបរិមាណទឹកប្រើប្រាស់ ជាមធ្យម នៅរដូវក្តៅកំទឹកកក របស់អតិថិជន ។

អាចមើល តារាងពេញលេញ ស្តីពីអត្រាថ្លៃទឹក និងលូទឹក នៅក្នុងសេចក្តីជូនដំណឹង ខាងក្រោមនេះ ។ សម្រាប់ព័ត៌មានបន្ថែម អំពីការគណនា bi 11 របស់លោកអ្នក និងសំណើអត្រាថ្លៃ សម្រាប់សមាសភាគទាំងនេះ អាចរកបាន នៅ lbwater.org/billing-rates ។

ហេតុអ្វីបានជា អត្រាថ្លៃទឹក កើនឡើង ?

ចំណូល ដែលប្រមូលបានពី ក្រុមប្រឹក្សាទឹក និងលូទឹក របស់អភិវឌ្ឍន៍ គឺត្រូវបានប្រើប្រាស់ ដើម្បីទូទាត់ លើចំណាយប្រតិបត្តិការ ជាបន្ត ការថែទាំ ការជួសជុល និង ការដាំដុះប្រដាប់សម្រាប់ របស់ប្រព័ន្ធទឹក និងលូទឹក ដែលមានស្រាប់ ។ សិក្ខាសាលា ស្តីពីថវិកាសាធារណៈ និងអត្រាថ្លៃ របស់ LBWD នៅខែមេសា និងឧសភា ឆ្នាំ 2019 បានកំណត់បង្ហាញពី កំណើន លើថ្លៃប្រតិបត្តិការ វិនិយោគមូលធន និងថ្លៃកម្រិតពលកម្ម ដែលត្រូវបានដាក់ទុន កំណើន 12% លើអត្រាថ្លៃទឹក ដើម្បីរក្សានិរន្តរភាពសេវាទឹក ។ ថ្លៃចំណាយសម្រាប់ទិញ ឬប្រតិបត្តិការ និងធ្វើប្រតិបត្តិការទឹក សម្រាប់អភិវឌ្ឍន៍ របស់យើង បានកើនឡើង ហើយ ត្រូវការវិនិយោគបន្ថែម លើការលើកកម្រិតអណ្តូងទឹកក្រោមដី និងអណ្តូងទឹកក្រោមដីថ្មី ដើម្បីផ្តល់លទ្ធភាពឱ្យ LBWD អាចប្រតិបត្តិការបាន បានក្នុងបរិមាណពេញលេញ តាមដែលច្បាប់អនុញ្ញាត ដើម្បីកំណត់ថ្លៃមានប្រសិទ្ធផលខ្ពស់បំផុត សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធ ។

ដើម្បីយល់ដឹងបន្ថែមទៀត អំពីមូលដ្ឋាន និងហេតុផល សម្រាប់សំណើបង្កើនអត្រាថ្លៃនោះ សូមចូលទៅគេហទំព័រ របស់យើងខ្ញុំ នៅ lbwater.org/budget-documents ។

វិនិយោគបច្ចុប្បន្ន លើប្រព័ន្ធទឹក របស់យើង បង្កើនលទ្ធភាព របស់យើង ក្នុងរយៈពេលវែង ក្នុងការទទួលបាន ប្រភពផ្គត់ផ្គង់ទឹកដែលមានថ្លៃសមរម្យ ។

ដើម្បីបន្តផ្តល់ទឹក ដែលអាចទុកចិត្តបាន ជូនលោកអ្នក ហេដ្ឋារចនាសម្ព័ន្ធទឹក របស់ទីក្រុង ត្រូវបានធ្វើការកែលម្អ ជាលក្ខណៈប្រព័ន្ធ ។ វិនិយោគ លើប្រព័ន្ធទឹក របស់យើង នឹងអនុញ្ញាតឱ្យយើងអាច បង្កើនលទ្ធភាព ក្នុងការប្រតិបត្តិការបាន បានប្រកបដោយគុណភាពខ្ពស់ ។ នេះរួមមាន ការអភិវឌ្ឍ និងការស្តារ អណ្តូងទឹកក្រោមដី ថ្មី និងបច្ចុប្បន្ន ព្រមទាំង វិនិយោគលើផ្នែកបច្ចេកវិទ្យា ដែលទ្រទ្រង់ រោងចក្រប្រតិបត្តិការទឹកក្រោមដីផ្សេងៗ ។ តាមរយៈការកំណត់អាទិភាព ចំពោះការវិនិយោគ របស់យើង លើប្រភពទឹកក្រោមដី ទីក្រុងអាចកាត់បន្ថយ ការកើនឡើង លើប្រភពទឹកនាំចូល ដែលមានថ្លៃចំណាយខ្ពស់ ។

ដំណើរការ «តវ៉ា ដោយមតិភាគច្រើន» :

ការតវ៉ាទាំងអស់ ត្រូវធ្វើឡើង ជាលាយលក្ខណ៍អក្សរ ដើម្បីរាប់បញ្ចូលជា «ពាក្យតវ៉ា ដោយមតិភាគច្រើន» ។ លោកអ្នកអាចដាក់ ពាក្យតវ៉ា ជាលាយលក្ខណ៍អក្សរ តាមរយៈ សេវាប្រៃសណីយ៍ ជាបន្តបន្ទាប់ សារអេឡិចត្រូនិក ឬ យកមកដាក់ ដោយផ្ទាល់ដៃ ។ ពាក្យតវ៉ា ដែលផ្ញើ តាមសេវាប្រៃសណីយ៍ ឬ សារអេឡិចត្រូនិក ត្រូវតែទទួលបាន ដោយជំនួយការប្រតិបត្តិ របស់ ក្រុមប្រឹក្សាឡងប៊ិច នៃគណៈកម្មាធិការទឹក (មិនមែនសម្គាល់ត្រីមាស បានផ្ញើចេញនោះទេ) មុនពេលបិទសវនាការសាធារណៈ នៅថ្ងៃទី 29 ខែសីហា ឆ្នាំ 2019 ។ ប្រសិនបើលោកអ្នកមានបំណងចង់ដាក់ ពាក្យតវ៉ា ជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់ដៃ រឺត្រូវតែទទួលបាន ដោយជំនួយការប្រតិបត្តិ មុនពេលបិទសវនាការសាធារណៈ ។ ប្រសិនបើលោកអ្នកមិនទាន់បានរៀបចំ ពាក្យតវ៉ា ជាលាយលក្ខណ៍អក្សរ ហើយមានបំណងដាក់ ពាក្យតវ៉ា ក្នុងកំឡុងពេលបើកសវនាការសាធារណៈ នោះទម្រង់បែបបទពាក្យតវ៉ា ជាលាយលក្ខណ៍អក្សរ នឹងមានផ្តល់ជូនលោកអ្នក ។ លោកអ្នកត្រូវចុះហត្ថលេខាលើពាក្យតវ៉ា ជាលាយលក្ខណ៍អក្សរនោះ ហើយដាក់ឈ្មោះ និងអាសយដ្ឋាន របស់លោកអ្នក ។ ប្រសិនបើម្ចាស់គណនី ដែលត្រូវ បានកំណត់អត្តសញ្ញាណ ណាម្នាក់ បានដាក់ពាក្យតវ៉ា គណនីនោះនឹងត្រូវបានចាត់ថា ធ្វើការតវ៉ា ចំពោះសំណើបង្កើនអត្រាថ្លៃ ។ មានតែពាក្យតវ៉ា ជាលាយលក្ខណ៍អក្សរ មួយប៉ុណ្ណោះ ដែលនឹងត្រូវរាប់បញ្ចូលទៅជា «ពាក្យតវ៉ា ដោយមតិភាគច្រើន» សម្រាប់គណនី ដែលបានកំណត់អត្តសញ្ញាណចុះ ចំនួនមួយ ។

ជំនួយការប្រតិបត្តិ នឹងរៀបចំតារាងពាក្យតវ៉ា ជាលាយលក្ខណ៍អក្សរ ក្នុងមួយ ក្រោយពេលបិទសវនាការសាធារណៈ ហើយយកការណ៍ ពីលទ្ធផល ដោយផ្ទាល់ ជូនទៅ ក្រុមប្រឹក្សាឡងប៊ិច នៃគណៈកម្មាធិការទឹក ។ ក្រុមប្រឹក្សា អាចអនុម័តយក អត្រាថ្លៃថ្មី ប្រសិនបើពាក្យតវ៉ា ជាលាយលក្ខណ៍អក្សរ ចំពោះសំណើបង្កើនអត្រាថ្លៃនោះ មិនត្រូវបានបង្ហាញ ដោយមតិភាគច្រើន នៃម្ចាស់គណនី ដែលបានកំណត់អត្តសញ្ញាណ ចំពោះសំណើបង្កើនអត្រាថ្លៃដែលត្រូវកើតទេនោះ ។

ប្រសិនបើលោកអ្នកមិនចង់ដាក់ ចំពោះសំណើអត្រាថ្លៃទេ លោកអ្នកមិនចាំបាច់ធ្វើអ្វីនោះឡើយ ។

ប្រសិនបើលោកអ្នកចង់ដាក់ ចំពោះសំណើអត្រាថ្លៃ លោកអ្នកត្រូវដាក់ ពាក្យតវ៉ា ជាលាយលក្ខណ៍អក្សរ ដូចមានរៀបរាប់ជូនរួចមកហើយនេះ ។

ទឹកទទួលបាន បរិមាណ			ទឹកទទួលបាន រិទ្ធសារ ជាប្រចាំថ្ងៃ			ដែលបានកែច្នៃឡើងវិញ បរិមាណ			ដែលបានកែច្នៃឡើងវិញ រិទ្ធសារ ជាប្រចាំថ្ងៃ		
អត្រាថ្លៃតាមបរិមាណ តាមប្រភេទអភិវឌ្ឍន៍ :			ទំហំសេវា	បច្ចុប្បន្ន	សំណើ 2019/10/01	កើនខ្ពស់	បច្ចុប្បន្ន	សំណើ 2019/10/01	មិនកើនខ្ពស់	បច្ចុប្បន្ន	សំណើ 2019/10/01
សម្រាប់អភិវឌ្ឍន៍ ជាគ្រួសារទោល ពហុគ្រួសារ និង ទ្រុឌគ្រួសារ ដែលទទួលបាន ការលើកលែង ឱ្យរួច ពន្ធអ្នកប្រើប្រាស់សេវាទ្រទ្រង់ការរស់នៅ របស់ទីក្រុង			5/8 ឬ 1/4 អ៊ីញ	0.587	0.657	1.985	2.223	1.685	1.887	1.685	1.887
ឆ្នាក់ ឬក្រុម ធីប្រុង 6	បច្ចុប្បន្ន	សំណើ 2019/10/01	1 អ៊ីញ	0.870	0.657	1.685	1.887	1.685	1.887	1.685	1.887
II បន្ទាប់មក 7	3.928	4.399	1-1/2 អ៊ីញ	1.578	1.767	1.685	1.887	1.685	1.887	1.685	1.887
III លើ 13	5.732	6.420	2 អ៊ីញ	2.428	2.719	1.685	1.887	1.685	1.887	1.685	1.887
សម្រាប់អភិវឌ្ឍន៍ ជាគ្រួសារទោល ពហុគ្រួសារ និង ទ្រុឌគ្រួសារ ដែលមិនទទួលបាន ការលើកលែង ឱ្យរួច ពន្ធអ្នកប្រើប្រាស់សេវាទ្រទ្រង់ការរស់នៅរបស់ទីក្រុង			3 អ៊ីញ	5.117	5.731	0.357	0.357	0.357	0.357	0.357	0.357
ឆ្នាក់ ឬក្រុម ធីប្រុង 6	0.000	0.000	4 អ៊ីញ	8.653	9.691	0.357	0.357	0.357	0.357	0.357	0.357
II បន្ទាប់មក 7	3.928	4.399	6 អ៊ីញ	19.267	21.579	0.357	0.357	0.357	0.357	0.357	0.357
III លើ 13	5.732	6.420	8 អ៊ីញ	39.786	44.560	0.357	0.357	0.357	0.357	0.357	0.357
សម្រាប់អភិវឌ្ឍន៍ ជាគ្រួសារទោល ពហុគ្រួសារ និង ទ្រុឌគ្រួសារ ដែលមិនទទួលបាន ការលើកលែង ឱ្យរួច ពន្ធអ្នកប្រើប្រាស់សេវាទ្រទ្រង់ការរស់នៅរបស់ទីក្រុង			10 អ៊ីញ	59.598	66.750	0.357	0.357	0.357	0.357	0.357	0.357
ឆ្នាក់ ឬក្រុម ធីប្រុង 6	0.000	0.000	12 អ៊ីញ	75.163	84.183	0.357	0.357	0.357	0.357	0.357	0.357
II បន្ទាប់មក 7	3.928	4.399	16 អ៊ីញ	110.540	123.805	0.357	0.357	0.357	0.357	0.357	0.357
III លើ 13	5.732	6.420				0.357	0.357	0.357	0.357	0.357	0.357
សម្រាប់ ពាណិជ្ជកម្ម ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រ និង ទីក្រុង											
ឆ្នាក់ ឬក្រុម ធីប្រុង 6	2.052	2.298									
II បន្ទាប់មក 7	3.928	4.399									
III លើ 13	5.732	6.420									
សម្រាប់ ពាណិជ្ជកម្ម ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រ និង ទីក្រុង											
បច្ចុប្បន្ន	3.052	3.418									
សំណើ											
2019/10/01											

